

ក្រដាសចម្លើយជំពូកទីពីរ

សូមបំពេញចន្លោះខាងក្រោម៖

ឈ្មោះ.....

លេខរៀង

សិស្ស.....

(ទុកចន្លោះចោលប្រសិនបើអ្នកមិនស្គាល់លេខរបស់អ្នក។)

អាសយដ្ឋាន.....

.....

ប្រទេស.....

ការណែនាំ

ពេលអ្នកបានបញ្ចប់ការសិក្សាជំពូកនីមួយៗ សូមបំពេញក្រដាសចម្លើយការវាយតម្លៃតាមជំពូក។ សូមអានសំណួរ
នីមួយៗដោយយកចិត្តទុកដាក់។ មានចម្លើយមួយដែលល្អបំផុតសម្រាប់សំណួរនីមួយៗ។ ចូរដាក់ពណ៌ខ្មៅសម្រាប់
ចម្លើយដែលអ្នកបានជ្រើសរើស។ សូមប្រាកដថា លេខដែលនៅលើក្រដាសចម្លើយ គឺដូចគ្នានឹងលេខនៃសំណួរដែលអ្នក
កំពុងតែឆ្លើយ។

ឧទាហរណ៍

១. ការកើតជាថ្មីមានន័យថា

- ក) នៅវ័យក្មេង។
- ខ) ទទួលព្រះយេស៊ូជាព្រះសង្គ្រោះ។
- គ) ចាប់ផ្តើមឆ្នាំថ្មី។

ចម្លើយត្រឹមត្រូវគឺ ខ) ទទួលព្រះយេស៊ូជាព្រះសង្គ្រោះ ដូច្នេះ អ្នកគួរតែដាក់ពណ៌ខ្មៅ ខ) ដូចនេះ៖

១. (ក) (ខ) (គ) (ឃ)

សូមបើកទំព័របន្តមួយទៀត នៅពេលអ្នកចង់ចាប់ផ្តើម។

ក្រដាសចម្លើយជំពូកទីពីរ

សូមដាក់ពណ៌ខ្មៅនៅកន្លែងដែលត្រឹមត្រូវដោយប្រុងប្រយ័ត្ន សម្រាប់លេខនីមួយៗ។

- | | |
|---|---|
| ១. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១១. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ២. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១២. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៣. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៣. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៤. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៤. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៥. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៥. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៦. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៦. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៧. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៧. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៨. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៨. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ៩. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ១៩. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |
| ១០. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ | ២០. <input type="radio"/> ក <input type="radio"/> ខ <input type="radio"/> គ <input type="radio"/> ឃ |

នេះជាការបញ្ចប់នៃតម្រូវការសម្រាប់ជំពូកទី២។ សម្រាប់ពិន្ទុ សូមធ្វើក្រដាសចម្លើយជំពូកទី២ ទៅឱ្យគ្រូរបស់អ្នក ឬក៏ ទៅការិយាល័យដែលនៅក្នុងតំបន់របស់អ្នក។

សម្រាប់ប្រើនៅការិយាល័យនៃសកល
វិទ្យាល័យ គូបល ប៉ុណ្ណោះ

ពិន្ទុ.....

ថ្ងៃទី.....

ការវាយដៃម្តងទៀតទី២

១ ខ្នាតគំរូនៃឥរិយាបថរបស់គ្រិស្តបរិស័ទគឺកំណត់ដោយ

- ក) វប្បធម៌ដែលអ្នករស់នៅ។
- ខ) ព្រះបិតារបស់យើងដែលនៅស្ថានបរមសុខ។
- គ) ក្រុមជំនុំរបស់យើងតាមតំបន់។

២ ព្រះយេស៊ូបានបង្រៀនថា ព្រះរាជ្យនៃស្ថានបរមសុខជាកម្មសិទ្ធិរបស់អស់អ្នកដែល

- ក) ទទួលការបៀតបៀនក្នុងការធ្វើកិច្ចការអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យធ្វើ។
- ខ) មិនដែលខឹងអ្នកដទៃ។
- គ) គោរពវិន័យក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងអស់។

៣ “ក្រឹត្យវិន័យមាស” ចែងថាយើងគួរតែ

- ក) ប្រព្រឹត្តចំពោះអ្នកដទៃដូចខ្លួនឯងដែរ។
- ខ) តមអាហារ និងអធិស្ឋានយ៉ាងតិចពីរដងក្នុងមួយសប្តាហ៍។
- គ) ការសង្គ្រោះរបស់យើងទទួលបានដោយសារការធ្វើអំពើល្អ។

៤ យើងអាចបំពេញតាមខ្នាតគំរូរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតថ្មីរបស់យើងតាមរយៈ

- ក) ការខំប្រឹងដោយខ្លួនយើងផ្ទាល់។
- ខ) ព្រះវិញ្ញាណជាអ្នកជួយ។
- គ) មិនមែនទាំង ក និង ខ។

៥ ព្រះយេស៊ូបំភ្លឺការរស់នៅដ៏ជោគជ័យរបស់គ្រិស្តបរិស័ទនៅក្នុងរូបភាពមួយ តាមរយៈ

- ក) ការសាងលើគ្រឹះដ៏ត្រឹមត្រូវ។
- ខ) ការសាងឡើងវិញលើស្ថានដែលបាក់។
- គ) ការតុបតែងលើអគារចាស់។

៦ តើមានហេតុផលអ្វី ដែលព្រះយេស៊ូបញ្ជូនព្រះវិញ្ញាណដ៏វិសុទ្ធដល់យើង?

- ក) ដើម្បីឱ្យយើងមានអ្នកណែនាំផ្ទាល់ខ្លួនក្នុងការជួយ។
- ខ) ដើម្បីឱ្យយើងដឹងពីព្រឹត្តិការណ៍នាពេលអនាគត។
- គ) ដោយសារព្រះយេស៊ូបានសុគត។

៧ ពេលយើង “ ដើរក្នុងវិញ្ញាណ ” យើង

- ក) មិនជួបនឹងការល្អៗ។
- ខ) ទាក់ទងនឹងចំបាំងខាងវិញ្ញាណ។
- គ) មិនមានបទពិសោធន៍រងទុក្ខលំបាក។

៨ តើយូរមួយណា ដែលពណ៌នាពីអំណោយទានដ៏ល្អបំផុតនៃព្រះវិញ្ញាណដ៏វិសុទ្ធ?

- ក) យើងអាចជ្រើសរើសអំណោយទាននៃព្រះវិញ្ញាណណាមួយដែលយើងចង់បាន។
- ខ) គ្រិស្តបរិស័ទទាំងអស់មានអំណោយទានដូចគ្នា។
- គ) ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានអំណោយទានផ្សេងៗដល់មនុស្សផ្សេងគ្នា។

៩ ការជ្រមុជក្នុងព្រះវិញ្ញាណ ដូចមានចែងក្នុងគម្ពីរកិច្ចការ ទាំងនេះសំដៅទៅលើ បទពិសោធន៍

- ក) ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ។
- ខ) នៃការបង្កើតផលផ្លែ។
- គ) នៃការនិយាយភាសាចម្លែក។

១០ តើព្រះជន្មរបស់ព្រះយេស៊ូចាំងចែងតាមរយៈយើងដោយវិធីណា?

- ក) ព្រះជន្មរបស់ព្រះយេស៊ូលើកតម្កើង សមត្ថភាពពីធម្មជាតិរបស់យើង។
- ខ) ជីវិតរបស់យើងបង្ហាញអ្នកដទៃអំពីព្រះយេស៊ូ។
- គ) យើងជោគជ័យក្នុងការពន្យល់ពីសាសនាត្រឹមត្រូវដល់អ្នកដទៃ។

១១ របៀបដែលគ្រិស្តបរិស័ទនិយាយ

- ក) មានប្រសិទ្ធភាពខ្លាំងលើសក្ខីភាពរបស់គាត់។
- ខ) មិនបានធ្វើអ្វីទាំងអស់ជាមួយនឹងទីបន្ទាល់របស់គាត់។
- គ) មាន ឬ មិនមានប្រសិទ្ធភាពសម្រាប់ទីបន្ទាល់របស់គាត់។

១២ ហេតុអ្វីម្នាក់ៗត្រូវអធិស្ឋានសម្រាប់សមាជិកគ្រួសាររបស់ខ្លួន?

- ក) ព្រះគម្ពីរប្រាប់យើងឱ្យអធិស្ឋានសម្រាប់គ្រួសាររបស់យើង ហើយព្រះជាម្ចាស់សន្យាថានឹងឆ្លើយតបការអធិស្ឋាននេះ។
- ខ) ជាញឹកញាប់ ពួកគេមិនអាចអធិស្ឋាន ឬ នឹងមិនទាំងអធិស្ឋានសម្រាប់ខ្លួនពួកគេផ្ទាល់ផង។
- គ) មេគ្រួសារមានទំនួលខុសត្រូវលើអំពើបាបរបស់គ្រួសារ។

១៣ អនុវត្តរបៀបនៃការរស់នៅ សម្រាប់ព្រះគ្រីស្ទនៅតាមផ្ទះរួមមាន

- ក) ប្រព្រឹត្តតាមរបៀបសុចរិតផ្ទាល់ខ្លួន។
- ខ) ទូលសូមការលើកលែងទោសពេលយើងធ្វើខុស។
- គ) ទាមទារការគោរពពីសមាជិកគ្រួសារ។

១៤ របៀបមួយរបស់ព្រះជាម្ចាស់សម្រាប់អាពាហ៍ពិពាហ៍គឺ

- ក) លែងលះ ប្តី ឬ ប្រពន្ធដែលមិនជឿព្រះ។
- ខ) រក្សាចំណងអាពាហ៍ពិពាហ៍។
- គ) រៀបការដោយព្រះស្រលាញ់។

១៥ គំរូរបស់ព្រះជាម្ចាស់សម្រាប់ការរស់នៅរបស់គ្រួសារគឺ បើកសម្តែងនៅក្នុងយើង

- ក) ការអនុញ្ញាតឱ្យកូនដែលមិនស្តាប់បង្គាប់មិនទៅទទួលការដាក់ទោស ដូចជាការបង្ហាញពីសេចក្តីស្រលាញ់មួយ។
- ខ) ការបញ្ជូនកូនឱ្យទៅព្រះវិហារ ដើម្បីសិក្សាព្រះបន្ទូលរបស់ពួកគេ។
- គ) ការផ្គត់ផ្គង់សម្ភារ និងតម្រូវការខាងព្រលឹងវិញ្ញាណសម្រាប់កូនរបស់ពួកយើង។

១៦ សេរីភាពពេលបច្ចុប្បន្នរបស់យើងពីអំពើបាប មានន័យថា យើងអាចរស់នៅ

- ក) ដោយគ្មានការល្អៗ។
- ខ) ដោះលែងពេញលេញពីពិរុទ្ធភាព។
- គ) មិនអាចប៉ះពាល់ដោយឥទ្ធិពលនៃអំពើបាប។

១៧ តើការបំភ្លឺបែបណាដែលព្រះគម្ពីរបានប្រើ ដើម្បីបង្ហាញពីសេរីភាពរបស់យើងពីអំពើបាប?

- ក) ការលះលែង។ យើងបានដាច់ចេញពីអំពើបាប។
- ខ) ជ័យជម្នះនៃចំបាំង។ យើងមានជ័យជម្នះលើនិន្នាការនៃអំពើបាប។
- គ) សេចក្តីស្លាប់។ យើងត្រូវកាត់ទោសឱ្យស្លាប់ ប៉ុន្តែ ព្រះគ្រីស្ទបានសុគតដើម្បីយើង។

១៨ ផ្លូវពិតដើម្បីទៅស្ថានបរមសុខ គឺបានបង្ហាញដល់យើងដោយ

- ក) បុព្វបុរសរបស់យើង។
- ខ) ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
- គ) គ្រូមន្តអាគម និងអ្នកជឿលើវិញ្ញាណដទៃ។

១៩ ការសម្លឹងមើលទៅសេរីភាពនាពេលអនាគតរបស់យើងដោយការទុកចិត្ត ជួយយើង

ក) មិនយកចិត្តទុកដាក់នឹងបច្ចុប្បន្នកាល។

ខ) ចំណាយពេលវេលាទាំងអស់របស់យើង ជាមួយនឹងគំនិតវីរាយ។

គ) ដោះលែងការធ្លាក់ចុះ និងការឈឺចាប់នាពេលអតីតកាល។

២០ ជីវិត និងសេរីភាពថ្មីរបស់ពួកយើង ពីងផ្អែកលើ

ក) ព្រះគ្រីស្ទរស់នៅក្នុងយើង។

ខ) សមត្ថភាពក្នុងការធ្វើល្អរបស់យើង។

គ) ចំណេះដឹងពីសាសនា។